



ଶ୍ରୀକୃଷ୍ଣାଚାନ୍ଦ୍ରମାତ୍ର

ଶ୍ରୀମଦ୍ଭଗବତପ୍ରକାଶ  
ପ୍ରକାଶନ... ୧୯୫୫. ପ୍ରକାଶନ ନିର୍ଦ୍ଦେଶ

## උග්‍රී භාෂණ ප්‍රාථමිකාධුප්‍ර

ଶ୍ରୀମଦ୍ଭଗବତ

୩୮

Digitized by srujanika@gmail.com

- បានយើងព្រមដែលអាចនឹងព្រះរាជាណាចក្រកម្ពុជា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកត/០៩០៤/១២៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការផែនការរាជរដ្ឋបាលនិងការរៀបចំក្រសួងពេទ្យនៃព្រះរាជាណាចក្រកម្ពុជា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកត/០៩០៥/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្ថិតិការរៀបចំក្រសួងពេទ្យនៃព្រះរាជាណាចក្រកម្ពុជា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកត/០៩០៥/៩៨ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្ថិតិការរៀបចំក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិទិសម្បទា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកម/០៩០៥/០០១ ចុះថ្ងៃទី៣៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើប្រាប់ស្ថិតិការបង្កើតក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិទិសម្បទា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកត/១២៩៨/៩១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨ ស្តីពីលក្ខណន៍ការបង្កើតក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិទិសម្បទា
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស/រកត/១២៩៩/៤៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីប្រើប្រាប់មុន្តុយដ្ឋាន និងប្រាក់បន្ទាប់បន្ទីរដែលប្រើប្រាប់មិនអាចការិយាល័យ
  - បានយើងព្រះរាជាណាចក្រកម្ពុជា នស /រកត / ០៩០៨ / ០៣៩ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៨ ស្តីពីបច្ចុប្បន្ននិងសង្គម សម្រាប់មន្ត្រីរាជការិយាល័យ
  - បានយើងអនុក្រឹត្យលេខ ៤៤ អនក្រ.ហក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព័ន្ធ ទៅរបស់ក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិទិសម្បទា
  - បានទទួលការិយាល័យការពិនិត្យរាជការនាមខ្លួន និងការប្រព័ន្ធគ្នូលការិយាល័យប្រជុំពេញអនុវត្តថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៨

## សម្រេច

### ចំណែកទី ១

#### ចនប្បញ្ញត្តិទី២៤

##### ចារ្យា ១..

អនុក្រឹត្យនេះ មានគោលដៅបង្កើតរបម្ភាងាតិសនិសុខសង្គមសម្រាប់មន្ត្រីរាជការសិរិយាល័យសរភាព ចាត់ថា “ប.ច.ស.” ដែលជាក្រឹតស្ថានសាធារណរដ្ឋបាល ដើម្បីដាក់ឱ្យជិះឈើរការ គ្រប់គ្រង និងធានាការបើកដ្ឋានរបសនិសុខសង្គម ដូចមន្ត្រីរាជការសិរិយាល័យ និវត្តជន ជនបាត់បង់សម្បទានិជ្ជាតី: និងអ្នកនៅក្នុងបន្ទុក ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ទាយការលំបាក របស់មន្ត្រីរាជការសិរិយាល័យ និវត្តជន និងជនបាត់បង់សម្បទានិជ្ជាតី: ។

**ប.ច.ស.** គឺជាកិត្យបន្ទុលទៅច្បាប់សាងសង់: ដែលមានស្ម័យភាពដ្ឋានកិច្ចការ កណ្តាលទៅរាជធានីភ្នំពេញ និងស្តីពន្ល់ក្រោមអាណាព្យាបាលដ្ឋានកិច្ចការ របស់ក្រសួងសង្គមកិច្ច អគិតយុទ្ធជន និងយុវវិទិសម្បទា និងស្តីពន្ល់ក្រោមអាណាព្យាបាលដ្ឋានកិច្ចការ និងបិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ។

##### ចារ្យា ២..

**ប.ច.ស.** មានវិសាលភាពគ្របដណ្តូប់លើមន្ត្រីរាជការសិរិយាល័យ និវត្តជន និងជនបាត់បង់សម្បទា វិជ្ជាតី: ដែលមានស្ថានភាពចូលនិវត្តិ បាត់បង់សម្បទានិជ្ជាតី: មាតុភាព គ្រោះថ្វាក់ការងារ និងមរណភាព និងអ្នកនៅក្នុងបន្ទុកទៅដែនទាំងនេះ: ។

**ប.ច.ស.** មានភាពចូកិច្ចគ្រប់គ្រង និងធានាការបើកដ្ឋានរបសនិសុខសង្គម ដូចមន្ត្រីរាជការសិរិយាល័យ និវត្តជន និងជនបាត់បង់សម្បទានិជ្ជាតី: ក្នុងករណិតូលនិវត្តិ ឬបាត់បង់សម្បទានិជ្ជាតី: មាតុភាព គ្រោះថ្វាក់ការងារ និងមរណភាព និងអ្នកនៅក្នុងបន្ទុកទៅដែនទាំងនេះ: ។

### ចំណែកទី ២

#### តូលាទី ៩ ឬចានាកិច្ច ប.ច.ស.

##### ចារ្យា ៣..

**ប.ច.ស.** មានតូលាទីជាអ្នកបង្រីសវារបសនិសុខសង្គមសម្រាប់មន្ត្រីរាជការសិរិយាល័យ និវត្តជន ជនបាត់បង់សម្បទានិជ្ជាតី: និងអ្នកនៅក្នុងបន្ទុក ស្របតាមស្ថាតី និងខ្លួនសារ ដែលមានថែងក្នុងគោលនយោបាយ ស្ថិតិការដ្ឋានលំសេវាសាធារណៈ: ។

**ប.ច.ស.** មានភាពកិច្ចដាក់ឱ្យជិះឈើរការ គ្រប់គ្រង និងធានាការបើកដ្ឋានរបស់តារការិក ដូចមន្ត្រីរាជការសិរិយាល័យ និវត្តជន ជនបាត់បង់សម្បទានិជ្ជាតី: និងអ្នកនៅក្នុងបន្ទុក តាមគោលការណីអភិបាលកិច្ចល្អ មានភ្នាកាត ប្រសិទ្ធភាព និងមានការទទួលខុសត្រូវផែន: ។

### ចាយ្សាត់

**ច.ជ.ស.** មានការគិចធ្វើចាយ្សាត់របាយការណ៍ :

- ចាត់ថែង និងគ្រប់គ្រងរបបស្ថិតិសុខសង្គម ដោយអនុលោមតាមព្រះរាជក្រឹត្យលេខ នស / រកត / ០១០៥/០៣៤ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីរបបស្ថិតិសុខសង្គមសំរាប់ មន្ទីរការសូវនា
- គ្រប់គ្រងមួលនិធិ ច.ជ.ស. តាមគោលការណ៍អភិបាលកិច្ចល្អ
- គ្រឿនិតិក្ស និងរាយការជំណាយតារការណិក
- ប្រាក់ដ្ឋាន និងរំលែកប្រាក់ដ្ឋាន ច.ជ.ស.
- សិក្សាប្រាក់ដ្ឋាន និងថ្វីដែនការដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រង និងរបបស្ថិតិសុខសង្គមសូវនា
- ប្រមូលភាពទាន់បិសមានិក ទទួលជីវាកម្មបន្ថែមពីរាជក្រឹត្យ និងទទួលជីវាកម្មសូវនាដីជី
- ប្រកាសដោយនាទីត្រូវ
- ចាត់ថែង និងគ្រប់គ្រងការវិវិឌ្ឍយោទមួលនិធិនៃ ច.ជ.ស.
- ទទួលខុសត្រូវ និងជាតាការបើកណ្ឌលផ្លូវការការណិកទាំងឡាយ ស្រាប់សមានិក ច.ជ.ស.
- សម្របសម្រួល និងរំលែកប្រាក់ដ្ឋាន និងរំលែកប្រាក់ដ្ឋាន និងសង្គមកិច្ចសម្រាប់ជាប្រយោជន៍ ដល់សមានិករបស់ខ្លួន។

### ចំណែកទី ៣

#### ខ្លួនខាងក្រោម

#### ចំណែកទី ១

#### ក្រុមប្រឹក្សាណិជាន់

### ចាយ្សាត់

**ច.ជ.ស.** ដើរកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាណិជាន់ ដែលមានសមាសភាពដូចខាយ្សាត់របាយការណ៍ :

- |                                                           |                 |
|-----------------------------------------------------------|-----------------|
| ១- តំណាងក្រសួងសង្គមកិច្ច អគ្គនាយកុំដ្ឋាន និងយុវវិតិសម្បទា | ១ រូប ប្រធាន    |
| ២- តំណាងក្រសួងសេដ្ឋកិច្ច និងបិរាណក្នុង                    | ១ រូប អនុប្រធាន |
| ៣- តំណាងទិន្នន័យរដ្ឋមន្ត្រី                               | ១ រូប សមានិក    |
| ៤- តំណាងក្រសួងសុខាភិបាល                                   | ១ រូប សមានិក    |
| ៥- តំណាងក្រសួងយុត្តិធម៌                                   | ១ រូប សមានិក    |
| ៦- តំណាងក្រសួងមហាផ្ទៃ                                     | ១ រូប សមានិក    |
| ៧- តំណាងក្រសួងអប់រំ យុវជន និងកីឡា                         | ១ រូប សមានិក    |

៨- តំណាងរដ្ឋលេខាជាតិការដ្ឋានមុខងារសាធារណៈ	១ រូប សមាជិក
៩- តំណាងមន្ទីរជាតិការសុវត្ថិភាព	១ រូប សមាជិក
១០- តំណាងនិគ្គជន និងជនបាត់បង់សម្បទិន្នន័យ:	១ រូប សមាជិក
១១- នាយក ច.ជ.ស.	១ រូប សមាជិកស្មើប្រវត្តិ ។

### ចារ្យការ ៦..

ក្រុមប្រឹក្សាកិច្ចលេខ ច.ជ.ស. មានបែនកកម្មណួនការគ្របដីធន និងគ្របពិនិត្យដែលបានប្រព័ន្ធឌីជីថត នៅក្នុងក្រុមហ៊ុនក្រុមហ៊ុនប្រឹក្សាកិច្ចលេខ ច.ជ.ស. ។ ក្នុងក្រុមប្រឹក្សាកិច្ចលេខ ច.ជ.ស. នឹងបានប្រព័ន្ធឌីជីថត និងការងារគ្របប្រចាំឆ្នាំ ។

- ពិនិត្យ និងសម្រេចលើព័ត៌មានមិនបានប្រចាំឆ្នាំ ច.ជ.ស.
- ពិនិត្យ និងសម្រេចលើរបាយការណ៍ប្រចាំឆ្នាំ ស្តិទិការងារគ្របប្រចាំឆ្នាំ និងហិរញ្ញវត្ថុនៃ ច.ជ.ស.
- ពិនិត្យ និងសម្រេចលើបច្ចេកវិទ្យាល័យក្នុង សាកលវិទ្យាល័យ និងរចនាសម្ព័ន្ធរដ្ឋបាលនៃ ច.ជ.ស.
- ពិនិត្យ និងសម្រេចរចនាសម្ព័ន្ធ និងការកិច្ចរបស់អង្គភាពទំនួរ ច.ជ.ស.
- ពិនិត្យ និងកំណត់លើបែបទំនេះការធ្វើសវិស ការបញ្ចប់ពិការងារ ការតែងតាំង ការតម្រូវបានបង្កើតឡើង ការដាក់កិត្តិយោប់ ប្រព័ន្ធប្រចាំឆ្នាំ ច.ជ.ស. ដែលនឹងក្រុមប្រឹក្សាកិច្ចលេខ និងការសិក្សាសម្រាប់ប្រចាំឆ្នាំ ។
- ពិនិត្យ និងកំណត់លើបែបទំនេះការធ្វើសវិស ការបញ្ចប់ពិការងារ ការតែងតាំង ការតម្រូវបានបង្កើតឡើង ការដាក់កិត្តិយោប់ ប្រព័ន្ធប្រចាំឆ្នាំ ច.ជ.ស. ដែលនឹងក្រុមប្រឹក្សាកិច្ចលេខ និងការសិក្សាសម្រាប់ប្រចាំឆ្នាំ ។
- សម្រេចចំនួនក្រុមប្រឹក្សាកិច្ចលេខអនុញ្ញាត សម្រាប់ ច.ជ.ស.
- សម្រេចអតិថិជ្ជសញ្ញាល្អីលេខក្នុងនៃ ច.ជ.ស.
- កំណត់កម្ពុជាធិ និងផែនការវិវិធយោគន់ ច.ជ.ស.
- កាយតែម្រូលម្នល់ជាការងារនៃ ច.ជ.ស. និងលើកវិធានការកំណលមួលអនុញ្ញាត
- ពិនិត្យ និងលើកសំណើក្នុងការកំណត់អគ្គារភាពទាំង តារាង និងប្រព័ន្ធដែលបាននិន្ទុលិច សង្គម តាមរយៈរដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចលេខ និងក្រុមប្រឹក្សាកិច្ច ។
- សិក្សាភ្លាមវ្រប់វ្រប់ ដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្របប្រចាំឆ្នាំ និងរបបសន្តិសុខសង្គមមិនបានសម្រោប់ តាមស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច ។

### ចារ្យការ ៧..

ប្រធាន់អនុប្រធាន និងសមាជិកក្រុមប្រឹក្សាកិច្ចលេខ ច.ជ.ស. ត្រូវបានធ្វើតាមដំឡើងដោយជាប្រធាន និងប្រធានីសារបស់ខ្លួន ក្នុងចំណោមមន្ទីរជាតិការសិក្សាសម្រាប់ប្រចាំឆ្នាំ ឆ្នាំ ២០១៩ ប្រចាំឆ្នាំ ។

បុគ្គលិកលោកស្រីជនខ្មែរ ដែលត្រូវបានទទួលស្នាល់ថា មានសមត្ថភាពរាយដែករាយអ្នកស្នើសុំ សង្គមកិច្ច ប្រឹតិតាស្រី  
ហើយដែលមិនត្រូវបានធ្វើឡាតែង ពីបទម្បៀរ បុគ្គភីជី។

ប្រធាន អនុប្រធាន និងសមាជិកនៃក្រោមប្រឹតិតាលទេស ៤.៤.៩. ត្រូវតែងតាំងដោយ  
អនុក្រឹត្យ សម្រាប់រាយការណី ៣(បី)ឆ្នាំ ប្រចាំថ្ងៃដោយក្រសួងសង្គមកិច្ច អគ្គិភ័ទដែល និងយុវវិសម្បូទាត់តាមសំណើ  
របស់រដ្ឋមន្ត្រីក្រសួង ប្រចាំថ្ងៃដោយសមាជិកនៅតំបន់ឱ្យ និងយុវវិសម្បូទាត់តាមសំណើ  
របស់រដ្ឋមន្ត្រីក្រសួង ប្រចាំថ្ងៃស្ថាបន ដែលសមាជិកនៅតំបន់ឱ្យ ។

សមាជិកក្រោមប្រឹតិតាល ដែលដាក់លាងមន្ត្រីដាក់ការងារឱ្យ និងតែងតាំងដោយ  
ជនបាត់បង់សម្បូទាត់វិជ្ជាផីរោង ត្រូវប្រើសវិសដោយការពារជ្រាស ដែលប្រចាំថ្ងៃដោយក្រសួងសង្គមកិច្ច អគ្គិភ័ទដែល  
និងយុវវិសម្បូទាត់ ។

### ចាត្រា ៤.

ក្រោមប្រឹតិតាល ត្រូវបើកអង្គប្រជុំយោងតិចមួយដង តួនាទីពេល ៣(បី)ខែ ៦ នៅពេលមាន  
កំណត់អ្នកចិត្ត ក្រោមប្រឹតិតាលរាយការបើកអង្គប្រជុំមិនត្រូវបាន អាណាព្យយដោយការចំណែក ដើម្បីជាប្រយោជន៍  
នៃ ៤.៤.៩. តាមការអនុវត្តរបស់ប្រធាន ប្រព័ន្ធដែលវិរបស់នាយកទេស ៤.៤.៩. ប្រព័ន្ធដែលវិនិយោគនិង  
ដែលមាន ចំនួន ៦០ (ប្រាំមួយ) នាក់ យោងគិត តួនាទីលាងសមាជិកទាំងអស់ ។

ក្រោមប្រឹតិតាលត្រូវពិភាក្សាទំព័រពីការងារប្រចាំថ្ងៃដោយក្រសួងសង្គមកិច្ច របស់ក្រោមប្រឹតិតាល នៃក្រសួងសង្គមកិច្ច និងមន្ត្រីប្រចាំថ្ងៃ  
ដែលអង្គប្រជុំមួយ ។ រាយការងារប្រចាំថ្ងៃដែលត្រូវបានប្រើប្រាស់ ត្រូវធ្វើដោយសមាជិកក្រោមប្រឹតិតាលត្រូវបូរិយាយ និងមន្ត្រីប្រចាំថ្ងៃ  
តិចត្រូវបានប្រើប្រាស់ ដែលត្រូវបានប្រើប្រាស់ នៅពេលមានចំនួន ៧៥ នាក់ នាយកទេស ៤.៤.៩. ត្រូវមាន  
លេខាជាក់ការក្នុងប្រព័ន្ធដែលអង្គប្រជុំក្រោមប្រឹតិតាល ។

កិច្ចប្រជុំបស់ក្រោមប្រឹតិតាលនេះ ៤.៤.៩. អាជប្រព័ន្ធទៅបានឱ្យត្រូវការនៃក្រសួង  
សមាជិកនៅពីរ ៤០០បានៗភាពរយ ។ សមាជិករបស់ក្រោមប្រឹតិតាលនេះដែលអវត្ថមានត្រូវបានប្រើប្រាស់  
ទៅ ។ ប្រធូនបិន្តិក្រប់ចំនួន ការប្រជុំត្រូវបានប្រើប្រាស់ក្រសួងសង្គមកិច្ច នៅពេលមាន  
អ្នកចិត្តរឹងរឿងរបៀបរារៈដែល ។ ឈោចកិត្តិសម្រាប់ក្រោមប្រឹតិតាលដោយការបាន ឱ្យត្រូវការនៃ  
ការអនុម័ត ដោយសម្រេចការក្រឹងនៃសមាជិកទេស ។ តួនាទីនៃការងារសង្គមកិច្ច សម្រេចការបានប្រចាំថ្ងៃ  
ក្រោមប្រឹតិតាល មានឥត្សមាមុកាត ។

មន្ត្រីប្រចាំថ្ងៃដែលត្រូវបានប្រើប្រាស់ក្រោមប្រឹតិតាល នៃក្រសួងសង្គមកិច្ច និងមន្ត្រីប្រចាំថ្ងៃ

### ចាត្រា ៥.

ឈោចកិត្តិសម្រាប់ក្រោមប្រឹតិតាលគុណកិច្ចប្រជុំ ត្រូវកត់ត្រាគុណកិច្ចប្រជុំ ហើយត្រូវ  
បញ្ជាក់ត្រូវបានប្រើប្រាស់ក្រសួងអាណាព្យយដោយការងារ សមាជិកក្រោមប្រឹតិតាលម្នាក់ និងមន្ត្រីប្រចាំថ្ងៃដែល ៤.៤.៩.  
កុន្មយោះ ពេល ១០០ដុល នៅពេលមានចំនួន ៩០ នាក់ ។

កំណត់ហេតុនៅកិច្ចប្រជុំ ត្រូវផ្តល់បញ្ជាការពីការក្រោរបស់អង្គប្រជុំ របីយោងប្រចាំថ្ងៃ ដែលមានលេខរៀងទំព័រ តាមព័ត៌មានដែលបានផែរ និងមានលេខកូដសម្ងាត់ត្រួមត្រូវ។ កំណត់ហេតុនេះ ត្រូវចុះហត្ថលេខា ដោយលេខាធិការកំព្យូទ័រ និងប្រធាននៃអង្គប្រជុំ។ ត្រូវការណើមានការជំទាស់ដើរឡើង ដោយសមាជិករាជការដែលបានផ្តល់នៅកិច្ចប្រជុំពេលមុន ស្រាវជ្រាវប្រជុំនៃការក្រោរបស់ក្រុមប្រឹក្សាគិបាល ត្រូវកំព្យូទ័រដោយសមាជិករាជការដែលបានផ្តល់នៅកិច្ចប្រជុំពេលមុនឡើង ។

### ចារ្យតា ១០..

លាកការរបស់សមាជិកក្រុមប្រឹក្សាគិបាល ត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អគិតយុទ្ធជន និងយុវនិតិសម្បទា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក្រុមប្រឹក្សាគិបាល ១.៩.៩. ។

### ចារ្យតា ១១..

សមាជិកក្រុមប្រឹក្សាគិបាលនៃ ១.៩.៩. ត្រូវបាត់បង់សមាជិកការរបស់ខ្លួន ត្រូវការណើដូចខាងក្រោម :

- ទទួលមរណភាព ប្រព័ន្ធដែលដាក់
- សមាជិករូបនោះនឹងលើក ប្រាកដនិវិបត្តាស ដោយមានការបញ្ជាក់ពីក្រសួងសង្គមកិច្ច
- សមាជិករូបនោះត្រូវបានតុលាការដូចខាងក្រោម ពីខែមិថុនា ប្រចាំខែ
- សមាជិករូបណានៅក្នុងជាប់ជាសមាជិករដ្ឋសភា ប្រសិទ្ធភាពក្នុងសភា

សមាជិកក្រុមប្រឹក្សាគិបាលយុទ្ធទា ដែលត្រូវបានតុលាការចោចប្រកាស ត្រូវបានព្យាយាយការងារ ជាបណ្តុះរាយក្នុង ។

ការដំឡើងសមាជិកក្រុមប្រឹក្សាគិបាល ដែលបាត់បង់សមាជិកការ ត្រូវអនុវត្តដោយតាមនិតិវិធី នៃការវិនិចនាតំនៃខ្លួន ។

### ចំណេះការ ២

#### អគ្គនាយករដ្ឋមន្ត្រីតិចតិច ១.៩.៩.

### ចារ្យតា ១២..

នាយក ១.៩.៩. ត្រូវវិនិចនាតំដោយអនុក្រឹត្យតាមសំណើ របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគិតយុទ្ធជន និងយុវនិតិសម្បទា ។

នាយក ១.៩.៩. មានការកិច្ចចាត់ថែង និងគ្រប់គ្រងការងារជាប្រកាសនៃ ១.៩.៩. ។

### ចារ្យតា ១៣..

នាយក ១.៩.៩. ត្រូវបានទទួលអំណាចចំពោះ ស្រាវជ្រាវដើរការប្រចាំថ្ងៃ ដើម្បីមានលទ្ធភាព ពេញលេញ ក្នុងការដំឡើងក្រុមប្រឹក្សាគិបាលនៃ ១.៩.៩. ត្រូវការទទួលខុសត្រូវចំពោះមុខងារ ។ អំណាចនេះត្រូវបានប្រគល់ឱ្យ តាមរយៈបន្ទប់ដូចក្នុងរបស់ ១.៩.៩. និងតាមសេចក្តីសរុប្រមូលរបស់ក្រុមប្រឹក្សាគិបាលនៃ ១.៩.៩. ។

ក្នុងក្របខ័ណ្ឌនៃអំណាចនេះ នាយក ១.៩.៩. មានការកិច្ចសំខាន់ៗ ជូនតាម៖

- ឲ្យបង់ចំការប្រជុំសម្រាប់ក្រុមប្រឹក្សាគិបាលនៃ ១.៩.៩.
- ឲ្យបង់ចំការណានៅក្នុងក្រុមប្រឹក្សាគិបាលពិនិត្យ និងសរុប្រមូល
- ចាត់ថែងអនុវត្តរាយការណ៍សេចក្តីសរុប្រមូលរបស់ក្រុមប្រឹក្សាគិបាល ព្រមទាំងរាយការណើតាមដំណឹង

ការឈនីមួយៗ ដូចត្រូវបានបង្កើតឡាយអំពីសកម្មភាព និងលទ្ធផលការងាររបស់ ក.ជ.ស.

- ទទួលបន្ទុកត្រប់គ្រោះ និងដែកនាំ ក.ជ.ស. ផ្តើករដ្ឋបាល បច្ចេកទេស និងបិរញ្ញវត្ថុ
- ឯកសារប្រចាំឆ្នាំរបស់ ក.ជ.ស. ដើម្បីធាក់ដូចត្រូវបានបង្កើតឡាយពីការងាររបស់ ក.ជ.ស.
- ត្រូវបង្ហាញពីការងារ បុម្រីត្រប់រូបរបស់ ក.ជ.ស. ស្របតាមលក្ខខណ្ឌដែលកំណត់  
ត្រូវបង្ហាញដូចក្នុង ប្រកបដែលដោយក្រុមប្រៀបាឯកិច្ចការងារ
- នឹងកស់ណើដូចត្រូវបានបង្កើតឡាយ ពីក្នុង និងសម្រេចចំពោះការប្រើប្រាស់ និងការងារ  
តម្លៃឱ្យបាន: ដាក់វិនិយោគ ប្រើប្រាស់លាកការដែលបុគ្គលិកនៃ ក.ជ.ស. ដែលនៅក្រោមក្របខណ្ឌ  
និងត្រូវដាក់ស្ថាបន្ទាន់ក្នុងក្របខណ្ឌនៃមន្ត្រីការសិរីល តាមរយៈក្រុមប្រៀបាឯកិច្ចការងារ
- ត្រូវបង្ហាញពីការងារនៃ ក.ជ.ស. ចំពោះការពេញ ប្រើប្រាស់លាកការដែលបុគ្គលិកនៃ  
ក.ជ.ស. និងទទួលខុសត្រូវចំពោះមុខងារប៉ុណ្ណោះ លើក្រប់កិច្ចការពារដល់ប្រយោជន៍របស់ ក.ជ.ស. ។  
នាយកនៃ ក.ជ.ស. មានសិទ្ធិដោរការងារ ប្រចាំឆ្នាំ រួមទាំងដោរសិទ្ធិចំណែនិតិវិធី និងការងារ
- និងទទួលខុសត្រូវចំពោះមុខងារប៉ុណ្ណោះ លើក្រប់កិច្ចការពារដល់ប្រយោជន៍របស់ ក.ជ.ស. ។

### ទាំង ១៤..

បុគ្គលិកអធិវិញ្ញូយ៉ារបស់ ក.ជ.ស. រួមមានមន្ត្រីការសិរីល ត្រូវក្របខណ្ឌនៃក្រសួងសង្គមកិច្ច  
អភិវឌ្ឍន៍ដែល និងយុវវិតិសម្បទា ប្រកសុងនានា បុម្រីដែលប្រើប្រាស់តាមសំណើ របស់នាយកនៃ ក.ជ.ស. ។  
មន្ត្រីទាំងនេះ ត្រូវបានទទួលបន្ទូនរបៀបប្រើប្រាស់ និងប្រាក់បន្ទាប់បន្ទាប់របៀបប្រើប្រាស់ ដែលបានកំណត់ដោយមុខងារសាធារណៈ  
ពីអង្គភាពដើម្បីរបស់ខ្លួន ដោយអនុលោមតាមបច្ចេកទេសនៃក្រសួង និងអគ្គបទពាក់ព័ន្ធដែលមែនមែន  
មន្ត្រីការសិរីល និងអនុក្រើនទេ ។

ក.ជ.ស. នាងប្រើប្រាស់បុគ្គលិកជាប់កិច្ចសង្គម និងកម្មករ ។ បុគ្គលិកទាំងនេះ ត្រូវស្ថិតនៅ  
ក្រសួងប្រព័ន្ធដែលបច្ចេកដោយក្រុមប្រៀបាយកិច្ចការងារ ស្របតាម ស្របតាម  
ច្បាប់និងពីការងារ ។

បុគ្គលិកនៃ ក.ជ.ស. ត្រូវស្ថិតនៅក្រសួងប្រព័ន្ធដែលបច្ចេកដោយកិច្ចការងារ និងកម្មករ ។ បុគ្គលិកទាំងនេះ ត្រូវស្ថិតនៅ  
ក្រសួងប្រព័ន្ធដែលបច្ចេកដោយក្រុមប្រៀបាយកិច្ចការងារ ស្របតាម ស្របតាម  
ច្បាប់និងពីការងារ ។ ក្រុមប្រៀបាឯកិច្ចការងារ ត្រូវបានកំណត់ដោយបុគ្គលិក ត្រូវបានបែងចែក  
នៃការទូទាត់ ដូចមាននៅក្នុងបច្ចេកដោយក្រុមប្រៀបាយកិច្ចការងារ ។

**ចារ្យតា ១៥..**

គណនោយករដែល ៤.៤.៩. ត្រូវបានការពារដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ដោយមានការចិត្តភាពត្រូវជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អគ្គនាយកដែល និងយុវវិទិសម្បទា។ គណនោយករនេះ ត្រូវស្នើសោះក្នុងក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ និងយុវវិទិសម្បទា នាមសំណើរបស់ក្រុមបិរញ្ញវត្ថុ និងយុវវិទិសម្បទា ។

**ចារ្យតា ១៦..**

រចនាសម្ព័ន្ធទាត់តាំងនេះ ៤.៤.៩. ត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អគ្គនាយកដែល និងយុវវិទិសម្បទា នាមសំណើរបស់ក្រុមបិរញ្ញវត្ថុ និងយុវវិទិសម្បទា ។

**ចំណេះទី ៤****ការគ្រប់គ្រងឯកសារនៃក្រសួងសេដ្ឋកិច្ច****ចំណេះទី ១****គិច្ចការគ្រប់គ្រងឯកសារ****ចារ្យតា ១៧..**

៤.៤.៩. ការគ្រប់គ្រងឯកសារ ស្របតាមគោលការណ៍ៗគណនោយករ និងតាមវិធាន គណនោយករ ដែលកំណត់ដោយប្រកាស និងបិរញ្ញវត្ថុ ។

ការយករាយការណ៍បិរញ្ញវត្ថុ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ នៃការបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៨ ។

រាយការណ៍បិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវសម្រេចដោយក្រុមបិរញ្ញវត្ថុ និងយុវវិទិសម្បទា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ក្នុងសំខាន់ពេល ១៥ដំបូង ចន្ទប់ពីការប្រជុំ របស់ក្រុមបិរញ្ញវត្ថុ ។

រាយការណ៍បិរញ្ញវត្ថុ ត្រូវសិក្សាយលំព្រម ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អគ្គនាយកដែល និងយុវវិទិសម្បទា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ក្នុងសំខាន់ពេល ១៥ដំបូង ចន្ទប់ពីការប្រជុំ របស់ក្រុមបិរញ្ញវត្ថុ ។

**ចារ្យតា ១៨..**

នាយកនេះ ៤.៤.៩. ជាអាមេរិកដើម្បី របស់ត្រីស្ថានដែលត្រូវមានការកិច្ច :

- ពិនិត្យប្រព័ន្ធឌីជីថាមពេល
- ចាត់ថែងធ្វើការឡើងតាត់ និងចេញបញ្ជាកំណាយ

អាមេរិកដើម្បីអាចធ្វើសិទ្ធិឱ្យអាមេរិកដើម្បីអាមេរិកដើម្បី បុអាមេរិកនូវរដ្ឋទេរយំចំណុល បុប្ផន ប្រទានបាន ដោយមានការយល់ព្រមពីគណនោយករ ។

ការគ្រប់គ្រងបិរញ្ញវត្ថុ និងការការតែកាប់ពណ៌យេរ្យ ត្រូវអនុវត្តដោយអនុលោមតាមបច្ចេកវិទ្យាលេខបស់ ៣.៤.៩. ក្រោមការទទួលខុសត្រូវធ្វើរបស់រាល់កណ្តាលយុវជន កណ្តាលយុវជន៖ ត្រូវធ្វើសម្រាប់ ក្រុមហ៊ុន ឬក្រុមការការតែកាប់ការងារ ឬ កណ្តាលយុវជន៖ ត្រូវចូលរួមក្នុងការប្រជុំនស់ក្រោមប្រើក្រាតិបាល ក្នុងចាន់ ជាមួយកិច្ចការយោបល់ តែតតមានសម្រេចផ្តល់ជូន ។

#### គណនោយុវជនការកិច្ច :

- ប្រមូលចំណុំណា
- បឹកប្រាក់ចំណាយ
- ក្រុមការកិច្ចការប្រជុំនស់ក្នុងនិធី និងននទានរបស់ ៣.៤.៩.
- ក្រុមក្នុងរិទិតយុវជន៖ និងការការតែកាប់បញ្ជីគណនោយុវជន ។
- គណនោយុវជនរាជធ៌នរិទិតខ្លួនខ្លួនខ្លួន ។

#### ទាំង ១៦..

នៅក្នុងរាជរដ្ឋាភិបាល យោងយុវជន ៣០ ខែ កញ្ញា ក្រោមប្រើក្រាតិបាលព្រៃនដ្ឋានការយោបល់ព្រមទាំង ក្នុងរិទិតយុវជន ព្រមទាំងរិទិតយុវជន និងការក្រុមការកិច្ចការប្រជុំនស់ក្នុងនិធី ៣.៤.៩. តាមសំណើរបស់នាយកដៃត្រីស្ថាន នេះ ។ ក្នុងរិទិត និងការក្រុមការកិច្ចការប្រជុំនស់ក្នុងនិធី ត្រូវបានទេសចរណ៍ ត្រូវបានបង្កើតឡើង និងយុវជន និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងបិរញ្ញវត្ថុ ។

#### ខ្លួនទី ២

#### អ្នកជននគរបាលប្រជាធិបតេយ្យ ៣.៤.៩.

#### ទាំង ២០..

##### ប្រភពនគរបាលរបស់ ៣.៤.៩. មានដូចខាងក្រោម :

- ធននានដីបុងដែលរដ្ឋធម្មនៃសម្រាប់បង្កើត ៣.៤.៩.
- ការបង្កើតក្នុងលក្ខណៈជាអនុកមនិតាសារណ៍: ដែលនានដីបុងក្នុងនិការដី ដីដែលបានបង្កើត
- សម្រាប់ដីលើការ និងឧបន្ទាមជាមួលដទៃ
- ប្រាក់ការគននេះរបស់រាជរដ្ឋាភិបាល
- ប្រាក់ការគននេះរបស់មន្ត្រីក្រសួងការសិក្សា
- អំណាយ និងបច្ចុប្បន្នការប្រើប្រាស់
- ផលចំណោមការកិច្ចការប្រជុំនស់ក្នុងនិធី ៣.៤.៩.

- ប្រកាសនៃនានដែលទ្វាក់ដែល ៤.៤.៩. អាជទនុយបានស្របតាមច្បាប់ ។

អ្នការាណាពលនាមខាងលើនេះ ត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គនាយកិច្ច និងយុវវិទិសម្បទា និងនដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីមានការងារការពារជាការប្រើប្រាស់ ។

### ផ្លូវការទី ៣

#### ការចំណាយ

ចារ្យា ២១..

ការចំណាយរបស់ ៤.៤.៩. រួមមាន :

- ការចំណាយសម្រាប់ការងារខ្លួន។
- ការបើកដូចតារីកជូនមានចំណុចព្រះរាជក្រឹត្យលេខ នៅ /រកត/០៩០៨/០៣៩ ចុះថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០០៨ និងរបបស្ថិតិសង្គមសម្រាប់មន្ត្រីរាជការ សូវិល ។
- ការចំណាយនិភ័យការនិយោគជាប្រយោជន៍របស់ ៤.៤.៩.
- ការចំណាយសម្រាប់សកម្មភាពខាងស្តីរាជការ និងសង្គមកិច្ច ។

ឡើង និងបែបទទេនការចំណាយខាងលើ ត្រូវបានដោលក្រុងប្រកាសរួម របស់នដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គនាយកិច្ច និងយុវវិទិសម្បទា និងនដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រើក្រារ រាជការ និងប្រជាធិបតេយ្យ ។

### ផ្លូវការទី ៤

#### ក្រុមប្រជាធិបតេយ្យ

ចារ្យា ២២..

ប្រាក់ត្រូវមានរបៀបដែលមានចំណុចនិងការងារខ្លួន ត្រូវកំណត់ដោយប្រកាសរួម របស់នដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គនាយកិច្ច និងយុវវិទិសម្បទា និងនដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីបានទទួលសំណើរបស់ក្រុមប្រើក្រារ និងប្រជាធិបតេយ្យ ។

អ្នការាណាពលនាមដែលមានចំណុចមានចារ្យា២០ នៃអនក្រឹត្យនេះ ត្រូវពិនិត្យទ្វាក់ដែល ត្រូវការណើដែលប្រាក់ត្រូវមានប្រុង សម្រាប់ដែកកិច្ចយ៉ាង ធ្លាក់ចុះទាបជាយកម្មិតអប្បបរមា បន្ទាប់ពីបានទទួលយោបល់ពីក្រុមប្រើក្រារ និងប្រជាធិបតេយ្យ ។

ប្រាក់ត្រូវមានប្រុងសម្រាប់ដែកកិច្ចយ៉ាង ការវិនិយោគប្រាក់នេះ និងដែលចំណាយដែលបានមកពីការវិនិយោគ ត្រូវចុះហត្ថលេខាយ៉ាងច្បាប់ដោយទៀត្រា ។

## ផ្លូវទំនាក់ទំនង ៥

## អ្នកជួលិតិចចូល

ទាក្វាត់ ២៣..

ក្រោមហេតុពិធីមានមូលនិធីបង្កើល្អមួយ សម្រាប់ការចំណាយនៃផ្ទៃកទាំងឡាយ របស់របសនិតិមុខ ឈុំមួយ ។ មូលនិធីនេះមិនត្រូវតិចជាមួយ ២០ពីរ ដែលបានកំណាយជាមួយម្របចាំខែ របស់ ច.គ.ស. នៅក្នុង អំឡុងឆ្នាំចុងក្រោយឡើយ ។

## ផ្លូវទំនាក់ទំនង ៦

## ការអនិភាគនិមួយនិតិវិធី

ទាក្វាត់ ២៤..

ច.គ.ស. ត្រូវបានធ្វើការបិន្ទោះតុ សម្រាប់របសនិតិសុខសង្គម យ៉ាងយុរើបិន្ទោះមួយ ។ ក្នុងរាយការ ដែលការរិភាគនេះបង្ហាញថា អាសមានត្រូវបានដោយសារមានអគ្គិស្សរបស់ នៅក្នុងផ្ទៃករុបាយ ច.គ.ស. ត្រូវមានការពិចារណាសិក្សារដ្ឋីណែនាំស្ថាយស្ថិ ទៅក្នុងការណាយព្រាត ដើម្បីអាចធានាបានទូទៅ និងក្រោមការពិចារណាសិក្សារដ្ឋីណែនាំរបស់ ច.គ.ស. ។

ដើម្បីផ្តល់ការឧបតម្លៃទ្រព្រមទៀត ច.គ.ស. បន្ទាន់នូវការពន្លេនៅពេលដូចប្រចាំសប្តាហិរញ្ញវត្ថុ ។

## ផ្លូវទំនាក់ទំនង ៥

## អាណាព្យាបាល

## ផ្លូវទំនាក់ទំនង ៧

## អាណាព្យាបាលបញ្ជីរាជការ

ទាក្វាត់ ២៥..

ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ក្រោយពីការប្រជុំក្រោមប្រព័ន្ធផ្លូវទំនាក់ទំនង នាយកនៃ ច.គ.ស. ត្រូវធ្វើជាមួយនឹងសង្គមកិច្ច អតិថិជ្ជមឺន និងយុវវិតិសម្បទា និងអង្គភាពក្រុងសង្គមកិច្ច និងបិរញ្ញវត្ថុ នូវកម្មវិធីអភិវឌ្ឍន៍ និងកម្រោងថិកប្រចាំឆ្នាំដើម្បីស្ថិការយោលប្រចាំឆ្នាំ ។ ដូចក្នុងសង្គមកិច្ច និងបិរញ្ញវត្ថុ មានរយៈពេល ១២មួយ (១២មួយ) ខែ ចាប់ពីថ្ងៃដែលបានទទួលឯកសារ ត្រូវផ្តល់យោបល់របស់ខ្លួនដូចមក្ខុង ក្រសួងសង្គមកិច្ច អតិថិជ្ជមឺន និងយុវវិតិសម្បទា ។ នូមក្ខុងអាណាព្យាបាលបញ្ជីរាជការ មានរយៈពេល ២០ពីរ ខែ គិតចាប់ពីថ្ងៃ ដែលបានទទួលឯកសារ ដែលបញ្ជីរាជការ និងបញ្ជីរាជការ នៃ ច.គ.ស. ដើម្បីសម្រេចផ្តល់ការយោលប្រចាំឆ្នាំ និងការទាំងនេះ ។

និមិត្តយល់ព្រមរបស់ដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា ត្រូវធ្វើដែលទៅ  
នាយកនៃ ច.ជ.ស. ដោយមានចំណុចនៃដួម្ព្រឹកសុធម៌កិច្ច និងបិរញ្ញាណ នាយកនៃ ច.ជ.ស. ត្រូវបាន  
ព័ត៌មាននេះ ទៅក្នុងប្រព័ន្ធប្រឹកសាខាបាលយោងនាប់ប័ណ្ណ ។

ក្នុងករណីដែលរដូម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា មិនបានធ្វើយកបញ្ជី  
រយៈពេលកំណត់ទេនៅ កម្ពុជាធិរាជន៍ និងគ្រប់គ្រងជីវិកប្រចាំឆ្នាំ ត្រូវបានទទួលការងារភាព។

ប្រសិនបើដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា ជំទាក់លើកម្ពុជាធិ  
រាជន៍ ប្រចាំឆ្នាំ និងគ្រប់គ្រងជីវិកនេះ ប្រធានប្រព័ន្ធប្រឹកសាខាបាលជាបន្ទាន់ ដើម្បី  
ពិភាក្សា និងវិរាសាយដោយប្រាយការជំទាក់នេះ ។

កម្ពុជាធិរាជន៍ ច.ជ.ស. និងជីវិកប្រចាំឆ្នាំ មិនអាចឱ្យអនុវត្តបានឡើយ  
ក្នុងករណីដែលមានការជំទាក់លើកម្ពុជាធិរាជន៍ ដោយប្រធានស្ថាប័នអាយាព្យាបាលបច្ចេកទេស ។

ជីវិកប្រចាំឆ្នាំ អាចដាក់ឱ្យអនុវត្តត្រីមលំនាំបំហែកជា ១៩(ដំបូល) ប៉ុណ្ណោះ នៅពេល  
ដែលមានការជំទាក់ ពីប្រធានស្ថាប័នអាយាព្យាបាលបច្ចេកទេស ។ នៅពេលនេះតើ ជីវិកប្រចាំឆ្នាំ  
តារាងិក ដែលត្រូវផ្តល់ឱ្យសមាជិក ត្រូវដាក់ឱ្យអនុវត្តបាន ។

### ចារ្យា ២៦..

ដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា អាចមានយោបល់ជំទាក់លើ  
ឯកសារស្តីពីកម្ពុជាធិរាជន៍ ព្រមទាំងជីវិកប្រចាំឆ្នាំ និងកំណត់ហេតុទៅការប្រជុំប្រព័ន្ធប្រឹកសាខាបាល ។ ដួម្ព្រឹក  
សុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា មានរយៈពេល ១៩មួយ ខែ ស្មោះប៉ែកទៀត នូវការជំទាក់  
ទំនេះ បន្ទាប់ពីបានទទួលិនកសារ ។

នាយក ច.ជ.ស. ត្រូវដូចតែតិមានទៅដែលប្រព័ន្ធប្រឹកសាខាបាល នូវខ្លឹមសារនៃការជំទាក់ របស់  
ដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា ។ ប្រព័ន្ធប្រឹកសាខាបាល ត្រូវធ្វើការពីការក្រុម្ភាសាប់  
ប័ណ្ណកលើការជំទាក់ របស់ដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា និងវិរាសាយដោយប្រាយ  
ប្រាយ ការជំទាក់ទំនេះ ។ ប្រសិនបើប្រព័ន្ធប្រឹកសាខាបាលមិនមែនបាន ពុំអាចយកជាការបាននៅក្នុងការជំទាក់នេះ  
សេចក្តីសម្រេចនេះ ត្រូវបានការពិមុលហេតុ ហើយត្រូវដោលជាបីៗ ជាបន្ទាន់ជាមាយលក្ខណឺអក្សរ  
ដែលដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា ។

### ចារ្យា ២៧..

ដួម្ព្រឹកសុធម៌កិច្ច អតិថិជន និងយុវវិទិសម្បទា អាចលើប្រចាំឆ្នាំ ប្រព័ន្ធប្រឹកសាខាបាល  
របស់ប្រព័ន្ធប្រឹកសាខាបាល ប្រាយការ ច.ជ.ស. ក្នុងករណីដែលសេចក្តីសម្រេចនេះ :

- ផ្ទុយនឹងគោលដៅបែល ៣.៤.៩.
- ផ្ទុយនឹងរាយការ និងបទបញ្ជាផ្ទៃក្នុង
- ផ្ទុយនឹងរបៀបបទនៃការប្រជុំដែលមានចំណាំក្នុងមាត្រា ។

ការលុបចោល ឬការធ្វើការនេះ ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា ដោយមានបញ្ជាក់ពីមុនបញ្ជាមកតិវិតជាល់ខ្លួន ឬការបញ្ជីការតិវាទដែល ពាក់ព័ន្ធ ។ ការលុបចោល ឬការធ្វើការសេចក្តីសម្រេចនេះ ត្រូវចូលដឹងជាពាល់រាយការណ៍ និងយុវវិទិធម្មទា ។ នាយកនៃ ៣.៤.៩. ត្រូវដឹងពីមាននេះ ហន្តោះក្រុមប្រើក្រាតិបាល ៣.៤.៩. ក្នុងរយៈពេលដ៏រាប់ប័ណ្ណ ។

### ទាន្វា ២៥..

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា អាចចាត់ឱ្យត្រូវឱ្យអធិការកិច្ច ឬការ ត្រួតពិនិត្យការងារក្នុង ៣.៤.៩. ត្រូវរាយការណ៍ដែលយល់ចាំបាច់ ស្របតាមលក្ខខណ្ឌ និងរបៀបបទដែលមាន ចំណាំក្នុងរាយការ និងបទបញ្ជាផ្ទៃក្នុងដែលមានជាបន្ទាន់ ។

### ថ្វីអតិ ២

#### អាជីវក្សាជាមុខីត្រូវក្នុង

### ទាន្វា ២៥..

ក្នុងរយៈពេល ១៥(ដប់ប្រា) ថ្ងៃ បន្ទាយពីការប្រជុំរបស់ក្រុមប្រើក្រាតិបាល នាយកនៃ ៣.៤.៩. ត្រូវធ្វើបាយការណ៍បិរញ្ញវត្ថុប្រចាំឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា ។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា មានរយៈពេល១ (មួយ) ខែ ពិតាប័ណ្ណត្រូវដែលទទួលឱ្យការណ៍ ដើម្បីផ្តល់យោបល់ជូននៃរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ មានរយៈពេល ២(ពីរ) ខែ ពិតាប័ណ្ណត្រូវដែលទទួលឱ្យការណ៍ ដែលបានបញ្ជីមក ដោយនាយកនៃ ៣.៤.៩. ដើម្បីសម្រេចផ្តល់ការយល់ព្រមទិន្នន័យ៖ ។

និងបានបញ្ជីមក និងបិរញ្ញវត្ថុ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ឬ អ្នកតំណាង ត្រូវធ្វើទៅនាយក ៣.៤.៩. ដោយមានចម្លងជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា ។ នាយកនៃ ៣.៤.៩. ត្រូវដឹងពីមាននេះទៅក្នុងក្រុមប្រើក្រាតិបាល ។

ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ មិនធ្វើយកមុខរបាយ៖ ពេលកំណត់ខាងក្រោម នាយករាយការណ៍បញ្ជាផ្ទៃក្នុងរាយការ ៣.៤.៩. ដោយមានចម្លងជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គិភ័យ និងយុវវិទិធម្មទា ។ នាយកនៃ ៣.៤.៩. ត្រូវដឹងពីមាននេះទៅក្នុងក្រុមប្រើក្រាតិបាល ។

ក្នុងករណីដែលផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ មានយោបល់ជំនាញលើរាយការណ៍ ប្រធានក្រសួងសេដ្ឋកិច្ច ត្រូវការក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ឱ្យបានរាយការណ៍ និងការអនុវត្តន៍យកក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ដើម្បីបង្កើតការក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ដើម្បីបង្កើតការក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ។

រាយការណ៍បិរញ្ញាណភ្នំពេញ មិនអាចត្រូវបានសម្រេចយល់ព្រមទាំងទីរីយ៍ ក្នុងករណីដែលការណ៍ទៅនឹងដោយផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ តាំងតែបានដោយស្រាយនៅឡើយនេះ ។

រាយការណ៍បិរញ្ញាណភ្នំពេញ ត្រូវមានទិន្នន័យពីការពិសោធនករាជការជាបន្ទាល់ពីផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ។

### ទារាង ៣០..

សេចក្តីសម្រេច ដូចរួមរាល់ខាងក្រោមនេះ របស់ក្រសួងសេដ្ឋកិច្ច ឬនាយកនៃ ៤.៤.៩. ត្រូវដាក់ស្ថិកអនុញ្ញាតជាមុន ពីផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ និងផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ អគ្គិភ័យដែលនឹងបានក្រោមក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ និងយុទ្ធសាស្ត្រ តាមការផ្តល់យោបល់ពីមក្សាតិត្រួតពិនិត្យបិរញ្ញាណភ្នំពេញ រួមទាំង :

- សេចក្តីសម្រេចដើម្បីការលក់ ប្រជុំរាជលទ្ធផ្លៃ
- សេចក្តីសម្រេច ស្ថិកការពិសោធនករាជការដើម្បី ដែលមានទិន្នន័យពីការកំណត់ របស់ប្រកាសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ
- សេចក្តីសម្រេច ស្ថិកកិច្ចព្រមទាំងខីប្រាក់ និងកិច្ចព្រមទាំងសម្រាប់ការពេទ្យ ប្រុសិទ្ធភាពដៃរោះ ។

### ទារាង ៣១..

ត្រូវដាក់ស្ថិកនៅអាម ៤.៤.៩. នូវមក្សាតិត្រួតពិនិត្យបិរញ្ញាណភ្នំពេញ ដើម្បីត្រួតពិនិត្យដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ ។ មក្សាតិត្រួតពិនិត្យបិរញ្ញាណភ្នំពេញនេះ មានការកិច្ចដូចមានចំណែកនៅក្នុងអនុក្រឹតរោង ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ថិកការបង្កើតនូវការក្រោមពិនិត្យបិរញ្ញាណភ្នំពេញ ដើម្បីរាយការណ៍ តាមក្រសួង អនុការណ៍ឈ្មោះនិងការបណ្តុះបណ្តាល តាមបណ្តុះបណ្តាល/ក្រសួង និងតាមអនុការណ៍ដែលបានរាយការណ៍ និងបិរញ្ញាណភ្នំពេញ ។

ការគ្រប់គ្រងរបស់អាយការណ៍ដើម្បី និង ៤.៤.៩. ត្រូវស្ថិកការក្រោមពិនិត្យ របស់អធិការដ្ឋានបិរញ្ញាណភ្នំពេញ និងបិរញ្ញាណភ្នំពេញ ។ ការគ្រប់គ្រងរបស់គណនោយក្រសួង ត្រូវស្ថិកនៅក្រោមការក្រោមពិនិត្យរបស់អភិវឌ្ឍន៍ការងារដែលបានរាយការណ៍ និងបិរញ្ញាណភ្នំពេញ និងបិរញ្ញាណភ្នំពេញ ។ ផ្តល់នូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញាណភ្នំពេញ អាចចាត់ទៅនឹងដោយការង្វេះដែលបានរាយការណ៍ និងបិរញ្ញាណភ្នំពេញ ។

នៅពេលដែលយកចំណាំ ចំណាំ ស្របតាមលក្ខណៈ និងរំបែបទំនួលមានចំងក្រឹងញ្ញាប់ និងបទញ្ញាតិដែលមានជាថរមាន ។

### ចំណូនធទី ៦

#### ចំណូនធទីចំណូនីយោបាយ

##### ចារ្យត្រា ៣៧..

ទម្រង់រំបែបទំនៃការចុះឡើង ការបង់ប្រាក់ភាគចាន និងការផ្តល់តារកាលិកសម្រាប់ផ្ទៀកនិមួយៗ នៃរបស់និស្សុខសង្គម ត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិថិជ្ជមឺនិន និងយុវនិតិសម្បទា ដោយមានការងារភាព ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រឹក្សាតិបាលនៃ ច.ជ.ស. ។

##### ចារ្យត្រា ៣៨..

មូលនិធីរបស់ ច.ជ.ស. ត្រូវដាក់ចូលក្នុងគណនីនៃវគ្គភាពជាតិ ប្រចាំថ្ងៃភាពជាតិនៃកម្ពុជា ប្រចាំថ្ងៃភាពជាតិដូចមួយឱ្យដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាតិបាលនៃ ច.ជ.ស. អាចប្រមូលចិត្តប្រចាំថ្ងៃប្រាស់ត្រូវដែលមើល (ប្រាកំដែលសែច ពីប្រាកំត្រូវមិប្រើប្រាស់) សម្រាប់ការវិនិយោគ បន្ទាប់ពីមានការយកចំណាមពី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិថិជ្ជមឺនិន និងយុវនិតិសម្បទា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

##### ចារ្យត្រា ៣៩..

រដ្ឋធានាចំពោះទំនួលបំណុលរបស់ ច.ជ.ស. នាក់ដែលមានការយកចំណាមជាមុន ពីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

##### ចារ្យត្រា ៤០..

ដំណាក់កាល វិសាលភាព និតិវិធី និងកាលបរិច្ឆេទជាកំណាក់ សម្រាប់ការអនុវត្តផ្ទៀកនិមួយៗ នៃរបស់និស្សុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិថិជ្ជមឺនិន និងយុវនិតិសម្បទា ។

### ចំណូនធទី ៧

#### អនុប្រជាធិបតេយ្យ

##### ចារ្យត្រា ៤១..

ចំពោះមុខនេះ រាជរដ្ឋាភិបាលទទួលបន្ទុកវាយ់រែង នូវចំណោកនៃប្រាកំភាគចាន របស់មន្ត្រីការងារ សិរិរិល និវត្តជន ជនបាត់បង់សម្បទារិច្ឆាប់: និងអ្នកនោះក្នុងបន្ទុក ។

## ចំណែកទី ៨

## នគរាល់ប្រជាពលរដ្ឋ

ចារ្យត្រា ៣៧..

បទប្បញ្ញត្តិទាំងឡាយលាក់ដែលផ្តូវបានអនុក្រើក្រោះ ត្រូវទូកជានិភាករណ៍ ។

ចារ្យត្រា ៣៨..

រដ្ឋមន្ត្រីទទួលបន្ទុកទិន្នន័យការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អគ្គនាយកទូដន និងយុវវិទិធសម្បទា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរាណព្រៃត្ត រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសារណ៍រហូត រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័ន មានការកិច្ចអនុវត្តអនុក្រើក្រោះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០០៤



នគរាល់ប្រជាពលរដ្ឋ ចារ្យត្រា ៣៨

កំណត់ចំណែក :

- ក្រសួងបរមាផ្សេងៗ
- អគ្គលេខាធិការដ្ឋានក្រោមប្រឹក្សាចម្លៃនៅ
- អគ្គលេខាធិការដ្ឋានក្រឹមពិទេសកា
- អគ្គលេខាធិការដ្ឋានរដ្ឋសកា
- អគ្គលេខាធិការរាជដ្ឋានកិច្ច
- ខេត្តការពិយសម្រេចនាយករដ្ឋមន្ត្រី
- ខេត្តការពិយសកម្មមុខនាយករដ្ឋមន្ត្រី
- ខេត្តមាត្រា ៣៨
- រាជកិច្ច
- ឯកសារ ការប្បរវត្តិ